



ព័ត៌មានពីសាលាបឋមសិក្សា  
ខែកុម្ភៈ ឆ្នាំ២០១៩  
រៀបរៀង  
បោះពុម្ពលើកទី៦



អ៊ីនធឺណេសិនណាល ស៊ូល អ៊ីហ្វ សៀមរាប  
International School of Siem Reap

# ព័ត៌មានពីសាលាបឋមសិក្សាសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៩

## អំពីកម្មវិធីកីឡាប្រចាំឆ្នាំរបស់សាលា ISSR

សាលាអន្តរជាតិ ISSR នឹងរៀបចំកម្មវិធីកីឡាប្រចាំឆ្នាំ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។ កម្មវិធីនឹងរៀបចំឡើងនៅសាលាបឋមសិក្សា អាគារថ្មី តាមផ្លូវក្រវាត់ក្រុង ជិតវត្តកុងម៉ុច។ កីឡាប្រចាំឆ្នាំរបស់សាលាអន្តរជាតិ ISSR គឺតម្រូវឱ្យសិស្សស្លៀកឯកសណ្ឋានតាមពណ៌ នៃក្រុមនីមួយៗរបស់ពួកគេ។



**ចំពោះថ្ងៃទី១៣ ខែកុម្ភៈ មានក្រុមលេង៖**  
**ចាប់ពីថ្នាក់ Rec 2 ដល់ថ្នាក់ទី១ ទាំងអស់**  
**ចាប់ពីម៉ោង 8:30-10:30am**  
**ចំពោះថ្ងៃទី១៤ ខែកុម្ភៈមានក្រុមលេង៖**  
**ចាប់ពីថ្នាក់ទី 2 ដល់ថ្នាក់ទី 6 ទាំងអស់**  
**ចាប់ពីម៉ោង 8:30-11:30am**  
**ចំពោះថ្ងៃទី១៥ ខែកុម្ភៈមានក្រុមលេង៖**  
**ចាប់ពីថ្នាក់ Nursery ដល់ថ្នាក់Rec 1**  
**ចាប់ពីម៉ោង 8:30-9:30am**



នាងខ្ញុំសង្ឃឹមថាលោក-លោកស្រីអាចអញ្ជើញចូលរួមមើលការលេងកីឡារបស់កូនៗក្នុងថ្ងៃកម្មវិធី ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាការបង្ហាញការយកចិត្តទុកដាក់ដល់ពួកគេ។ ក្នុងថ្ងៃកីឡាប្រចាំឆ្នាំរបស់សាលានេះផងដែរ លោក-លោកស្រីក៏អាចចូលរួមលេងប្រសិនបើមានការចាប់អារម្មណ៍ ដូចនេះសូមស្លៀកឯកសណ្ឋានកីឡាដើម្បីងាយស្រួលក្នុងការលេងកីឡា។ ខ្ញុំជឿជាក់ថាកីឡាប្រចាំឆ្នាំ នឹងទទួលបានភាពសប្បាយរីករាយទាំងអស់គ្នាសម្រាប់កូនៗ។


## កម្មវិធី School Fair នៅថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩

កម្មវិធីតាំងពិពរណ៍ប្រចាំឆ្នាំរបស់សាលាអន្តរជាតិ ISSR នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី០២ ខែមីនាឆ្នាំ២០១៩ ដើម្បីប្រមូលថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ ឆ្នាំនេះសិស្សានុសិស្សព្រមទាំងលោកគ្រូ អ្នកគ្រូ បានកំពុងតែរៀបចំនៅតូបលក់តូចៗដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការដាក់តាំងលក់ទំនិញរៀងៗខ្លួនក្នុងបរិវេណសាលា។ ដូចនេះ សាលាក៏សង្ឃឹមថាលោក-លោកស្រីនឹងមានការចូលរួមឧបត្ថម្ភផ្តល់ជូន vouchers ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ ទាំងអស់គ្នា។

**នាងខ្ញុំដែលជានាយិកាបឋមសិក្សាផ្នែកភាសាអង់គ្លេស សូមថ្លែងអំណរគុណដល់លោក-លោកស្រីដែលបានផ្តល់រង្វាន់ ឬ voucher មកកាន់សាលាអន្តរជាតិយើងខ្ញុំ។**

អ្វីដែលកាន់តែពិសេសទៀតនោះ ឆ្នាំនេះយើងមានតាំងលក់នំខេក និងប្រភេទនំជាច្រើនទៀតនៅក្នុងតូបមួយដាច់ដោយឡែក។ ប្រសិនបើលោក-លោកស្រីមានចំណាប់អារម្មណ៍ខុបត្តម្ភ នំផ្សេងៗសម្រាប់ដាក់តាំងលក់ សូមផ្តល់ព័ត៌មានជូនការិយាល័យរដ្ឋបាលមុនមួយថ្ងៃ នៃថ្ងៃកម្មវិធី ឬអាចយកមកផ្ទាល់នៅពេលព្រឹកមុនកម្មវិធីចាប់ផ្តើម។

សាលាអន្តរជាតិ ISSR ជឿជាក់ថាលោក-លោកស្រី នឹង អញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃសៅរ៍ទី០២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០ ព្រឹកខាងមុខនេះ! ការចូលរួមដោយសេរី!!



អ៊ីនធឺណេសិនណាល ស៊ូល អ៊ីហ្វ សៀមរាប  
International School of Siem Reap

**School Fair**  
**SATURDAY**  
**2<sup>nd</sup>**  
**MARCH 2019**  
10AM-2PM

**Open to all!**

**Food, Drinks, Lucky Draw, Game And More ...**

**All Profit go to :**

អង្គការពលកម្មកម្ពុជា  
Cambodian Labour Union

ISSR # Ring Road High Way St. Kor Krangh village, Siem Reap Commune, Siem Reap district, Cambodia. PO Box 93169 Siem Reap, 17252 Cambodia Tel: +855 (0) 12 87 87 82 / +855 (0) 81 87 87 82  
https://issr.edu.kh / e-mail: admin@issr.edu.kh

We are one,  
But we are many.

# របាយការណ៍សកម្មភាពប្រចាំខែពីលោកគ្រូ អ្នកគ្រូតាមថ្នាក់នីមួយៗ

នៅសាលាអន្តរជាតិ ISSR គឺតែងតែបង្រៀនសិស្សឲ្យមានការយល់ដឹងអំពីការចេះថែរក្សាបរិស្ថានស្អាត និងមានសណ្តាប់ធ្នាប់ល្អ។ ជាបទពិសោធន៍កន្លងមកយើងឃើញថារបាយការណ៍សកម្មភាពប្រចាំខែដែលលោកគ្រូ អ្នកគ្រូ ធ្វើជូនទៅគេហដ្ឋានដែលលាយលក្ខណ៍ជាអក្សរជាតិជាសកលនិងមក គឺពុំសូវជោគជ័យឡើយ ហើយក្រដាសត្រូវបានប្រើប្រាស់ច្រើនលើសលុប។ ក្រោយការប្រជុំប្រជាមួយគ្រូៗទាំងអស់គ្នា សាលាបានសម្រេចមិនធ្វើប្រជាសារបាយការណ៍សកម្មភាពប្រចាំខែទៅគេហដ្ឋានទៀតទេ ដោយឡែកឯកសារនឹងមានជាការផ្តល់ដំណឹងតាមទីតាំងដូចជា៖

- ក តាមរយៈ Class dojo
- ខ តាមរយៈ ក្តាព័ត៌មានខាងមុខទ្វារចូល
- គ តាមរយៈ គេហទំព័រ វីបសាយរបស់សាលា

តែបើលោក-លោកស្រីមានចំណាប់អារម្មណ៍ចង់បានរបាយការណ៍សកម្មភាពប្រចាំខែ អាចសាកសួរផ្ទាល់ពីលោកគ្រូ អ្នកគ្រូ ឬសុំពិធីការរដ្ឋបាលក៏បាន។  
**បញ្ជាក់៖** របាយការណ៍សកម្មភាពពីនាយិកាសាលាប្រចាំខែនឹងមានផ្តល់ជូនរហូតដល់ចុងឆ្នាំតែម្តង។

នាងខ្ញុំសង្ឃឹមថា ការសម្រេចចិត្តថ្មីនេះនឹងអាចរក្សាប្រជាសប្បុរសប្រិទ្ធានបានច្រើនជាងមុន ហើយចូលរួមរក្សាបរិស្ថានទាំងអស់គ្នា។

## អវត្តមាន និងការមកយឺត


រាល់ពេលកូនៗលោក-លោកស្រីអវត្តមាន មិនថាដោយប្រការណាមួយ សូមធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានជូនផ្នែករដ្ឋបាលតាមរយៈលេខទូរស័ព្ទ ០១២ ៨៧ ៨៧ ៨៧។ ការផ្តល់ព័ត៌មាននេះ ដើម្បីងាយស្រួលក្នុងការរក្សារបាយការណ៍វត្តមាន ឬ ផ្តល់ដំណឹងដល់គ្រូបន្ទុកថ្នាក់។ នាងខ្ញុំសូមថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលមួយចំនួន ដែលផ្តល់ដំណឹងនៃការអវត្តមានកូនៗក្នុង class dojo តែសូមមេត្តាផ្តល់ជាដំណឹងតាមរយៈទូរស័ព្ទមកផ្នែករដ្ឋបាលវិញ។ តាមរយៈទូរស័ព្ទ មកផ្នែករដ្ឋបាលគឺមានភាពងាយស្រួល ក្នុងការចែករំលែកព័ត៌មានបានលឿន។ សូមលោក-លោកស្រីជួយសហការក្នុងបញ្ហានេះ។ សូមអរគុណ!



## អំពីកម្មវិធីវិបាលឌីក

ក្នុងកំឡុងខែមករា និងខែកុម្ភៈ អាគាសធាតុនៅក្នុងប្រទេសកម្ពុជាមានការត្រជាក់ខ្លាំង ដែលធ្វើឲ្យសិស្សទាំងអស់ពុំអាចហែលទឹកបាន។ តែកម្មវិធីវិបាលឌីកនឹងចាប់ផ្តើមវិញបន្ទាប់ពីវិស្សមកាលរួច ហើយអាគាសធាតុនឹងអាចទទួលយកបាន។ គ្រូបង្វឹកហែលទឹកបានត្រឡប់ទៅស្រែកកំណើតគាត់វិញចាប់តាំងពីបុណ្យណូអែល។ ប្រសិនបើលោក-ស្រីមានស្គាល់គ្រូបង្វឹកដែលជំនាញ សូមផ្តល់ព័ត៌មានជូនសាលា។

សកម្មភាពសិស្សថ្នាក់ទី៣A អនុវត្តលើមុខវិជ្ជា សុខភាពល្អ។ សិស្សសិក្សាលើមុខម្ហូបទាំង៥មុខដែលជួយឲ្យមានសុខភាពល្អពេលទទួលបាន។



សកម្មភាពសិស្សថ្នាក់ Rec2 ស្លៀកសម្លៀកបំពាក់កាលពី១០០ឆ្នាំមុន ទន្ទឹមនឹងពេលវេលាដែលពួកគេសិក្សាបានចំនួន១០០ថ្ងៃក្នុងថ្នាក់ផងដែរ។



សាលានឹងធ្វើការឈប់សម្រាកចំនួន១សប្តាហ៍ក្នុងត្រីមាសនេះ គិតចាប់ពីថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ហើយចូលរៀនវិញនៅចន្ទទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។ នាងខ្ញុំសូមជូនពរលោក-លោកស្រីឲ្យជួបតែសុខសំណាងល្អគ្រប់ៗគ្នា។

ថ្មីដៃក្រមសិស្សថ្នាក់ទី៥A ក្រោយពីសិក្សាមេរៀនបុរាណវិទូចប់។ រូបភាពដែលពួកគេបានធ្វើចេញ ដោយយោងទៅលើឯកសារពីយុគសម័យបុរេប្រវត្តិ។

**កម្មវិធី Star of the Month៖**  
សូមលោក-លោកស្រីអញ្ជើញចូលរួមកម្មវិធីនេះ ដែលចាប់ផ្តើមនៅម៉ោង ៨:០០ ព្រឹក៖  
- ថ្ងៃអង្គារ ទី០៥ ខែមីនា ៖ ចូលរួមដោយថ្នាក់ Nursery-Year 1 (ថ្នាក់ Reception 1A សម្តែង) ។  
- ថ្ងៃពុធ ទី០៦ ខែមីនា ៖ ចូលរួមដោយថ្នាក់ទី២ ដល់ទី៦ (ថ្នាក់ទី 5B សម្តែង) ។  
សិស្សទាំងអស់ខំហ្វឹកហាត់យ៉ាងសកម្ម និងត្រៀមខ្លួនដើម្បីធ្វើការសម្តែងឲ្យបានល្អជូនលោក-លោកស្រីកម្សាន្ត។

កម្មវិធីមើលថែក្មេងពេលរសៀលសម្រាប់ថ្នាក់ Reception និងថ្នាក់ Nursery បានចាប់ដំណើរការហើយ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍សូមអញ្ជើញមកសាស្ត្រាព័ត៌មាននៅការិយាល័យរដ្ឋបាលសាលា។